

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

ឡងប៊ិច បានជាប់ឈ្មោះ ក្នុងបញ្ជីសម្រាំង ដើម្បីចូលរួម កម្មវិធីប្រកួតចៅហ្វាយក្រុង សាកល ឆ្នាំ២០២១ (2021 Global Mayors Challenge) របស់អង្គការសប្បុរសធម៌ ប្លូមប៊ែក (Bloomberg Philanthropies) ។

ឡងប៊ិច ស្ថិតក្នុងចំណោម ទីក្រុងជើងឯក ទាំង 50 ដែលត្រូវបានជ្រើសរើស សរើស ដើម្បីឈានទៅប្រកួតប្រជែង ផ្នែកនវានុវត្តន៍ លក្ខណៈសាកល ដោយបង្ហាញពី ដំណោះស្រាយទីក្រុង ដែលមានលក្ខណៈបំប្លែង ខ្លាំងបំផុត នៅចំពោះមុខ ការឆ្លងរាលដាល COVID-19 ជាសាកលនេះ ។

ឡងប៊ិច, CA – ឡងប៊ិច គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងជើងឯកទាំង 50 ដែលត្រូវបានជ្រើសរើស កាលពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021 ជាទីក្រុងម្ចាស់ជ័យលាភី នៅក្នុង [កម្មវិធីប្រកួតចៅហ្វាយក្រុង សាកល ឆ្នាំ 2021](#) ដែលជាការប្រកួតប្រជែង ផ្នែកនវានុវត្តន៍ លក្ខណៈសាកល ដែលកំណត់រក និង ជំរុញ គំនិត ដែលមានមហិច្ឆតា ខ្ពស់បំផុត បង្កើតឡើងដោយទីក្រុង ជាកិច្ចឆ្លើយតបនឹង ការឆ្លងរាលដាល COVID-19 ជាសាកលនេះ ។ នវានុវត្តន៍ទីក្រុងទាំង 50 នេះ បានលេចធ្លោឡើង នៅលំដាប់កំពូល នៃការ ប្រកួតប្រជែង ពីបេក្ខភាពច្រើនជាង 630 មកពីប្រទេស ចំនួន 99 នៅក្នុងកម្មវិធីប្រកួតចៅហ្វាយក្រុង សាកល ជាលើកដំបូងនេះ ។

ក្នុងនាមជាអ្នកជាប់ឈ្មោះ ក្នុងបញ្ជីសម្រាំង ដើម្បីចូលរួម កម្មវិធីប្រកួតចៅហ្វាយក្រុងនេះ, ឥឡូវនេះ ទីក្រុងឡងប៊ិច ឈានដល់ ដំណាក់កាលប្រកួតប្រជែង រយៈពេល បួនខែហើយ ។ ចាប់ពីខែមិថុនា រហូតដល់ខែតុលា, ទីក្រុង នៅក្នុងបញ្ជីសម្រាំង 50 បេក្ខភាពនេះ នឹងសម្រិតសម្រាំងគំនិត របស់ពួកគេ ដោយ មានជំនួយបច្ចេកទេស ពីអង្គការ Bloomberg Philanthropies និងបណ្តាញជំនាញការនវានុវត្តន៍នាំមុខ របស់អង្គការនេះ ។ នៅទៅបំផុត ទីក្រុង ចំនួនដប់ប្រាំ នៃទីក្រុងទាំង 50 នឹងឈ្នះរង្វាន់ធំ ដោយទីក្រុង នីមួយៗ ទទួលបាន 1 លានដុល្លារ និងជំនួយបច្ចេកទេស ខ្លាំងក្លា រយៈពេលច្រើនឆ្នាំ ដើម្បីអនុវត្ត និងពង្រីក គំនិតរបស់ពួកគេ ។ ម្ចាស់ជ័យលាភី រង្វាន់ធំ នឹងត្រូវប្រកាសនៅដើមឆ្នាំ 2022 ។

ម៉ៃឃីល អ ប្លូមប៊ែក (Michael R. Bloomberg) ដែលជាស្ថាបនិក អង្គការសប្បុរសធម៌ ប្លូមប៊ែក (Bloomberg Philanthropies) និងអភិបាលក្រុងទី 108 នៃទីក្រុងញូវយ៉កបានគូសបញ្ជាក់ថា «ទីក្រុងក្នុង បញ្ជីសម្រាំង ទាំង 50 នេះ នឹងបង្ហាញពីភាពលោកថា នៅចំពោះបញ្ហាឆ្លងជំងឺរាតត្បាត ដ៏មហិមាណេះ ទីក្រុងកំពុងពង្រឹងខ្លួនឡើង ដោយគំនិត ប្រកបដោយភាពអង់អាច នវានុវត្តន៍ និងមហិច្ឆតា ។» «ដោយជួយទីក្រុងទាំងនេះ ធ្វើតេស្តគំនិតរបស់ពួកគេ ក្នុងអំឡុងពេលប៉ុន្មានខែ ខាងមុខនេះ, យើងខ្ញុំ

នឹងមានឱកាសកំណត់រក គោលនយោបាយ និងកម្មវិធី មុតស្រួច ដែលអនុញ្ញាតឱ្យទីក្រុង អាចកសាងឡើងវិញបាន ក្នុងលក្ខណៈដែលធ្វើឱ្យពួកគេមាន ភាពរឹងមាំ និងសុខភាពល្អ ប្រសើរឡើង ហើយប្រកបទៅដោយ សមភាព និងយុត្តិធម៌ ប្រសើរឡើង ។»

ទីក្រុងឡងប៊ិច ត្រូវបានទទួលស្គាល់ ដោយអង្គការ Bloomberg Philanthropies ចំពោះកម្មវិធី (app-based) WorkLB ប្រកបដោយនូវគុណភាព ជាលក្ខណៈកម្មវិធីឌីជីថល ដែលបានអនុវត្ត នៅឆ្នាំ 2020 ជាវេទិកាសេវាកម្មវិធីសម្រាប់ពលករ សម្រាប់ផ្សារភ្ជាប់ពលករ និងនិយោជក នៅទូទាំងវិស័យនានា ជាច្រើន ដែលមានឱកាសការងារ តម្រូវតាមបុគ្គល ។

ចៅហ្វាយក្រុង រ៉ូប៊ែត ហ្គារសៀ (Mayor Robert Garcia) បានបង្ហាញប្រាប់ថា «នេះជាកិត្តិយសមួយ ដែលត្រូវបានទទួលស្គាល់ ជាអ្នកជាប់ឈ្មោះ ក្នុងបញ្ជីសម្រាប់ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ។» «ក្នុងនាមជា ទីក្រុងមួយ យើងខ្ញុំប្តេជ្ញា ជំរុញឱ្យមាន ការស្តារឡើងវិញ ប្រកបដោយបរិយាប័ន្ន បានច្រើនបំផុត តាមដែលអាចសម្រេចទៅបាន ។ កម្មវិធី WorkLB ផ្តល់លទ្ធភាពឱ្យគេអាចធ្វើការផ្តោតលើ ទេពកោសល្យ របស់អ្នកគ្មានការងារ និងអ្នកមានការងារមិនគ្រប់គ្រាន់ របស់យើង ដែលចាំបាច់ ដើម្បីជួយកសាង សេដ្ឋកិច្ចមូលដ្ឋាន របស់យើងឡើងវិញ ។»

ក្នុងអំឡុងពេលមានការឆ្លងរាតត្បាត COVID-19 ជាសកលនេះ, ប្រជាពលរដ្ឋ ដែលបម្រើការងារ ក្នុងវិជ្ជាជីវៈផ្នែកសេវា បានពិបប្រទះនឹង ផលជះមិនដូចគ្នា ដែលកើតមាន ចំពោះម្ចាស់ធុរកិច្ច ហើយពលករ ក្នុងវិស័យសេវា តម្រូវឱ្យមាន ការជួបគ្នា តទល់ ដែលនាំឱ្យមាន ការទាមទារសំណងធានារ៉ាប់រង ចំពោះភាពអត់ការងារធ្វើ ចំនួន 150 000 ករណី ដោយ 60% នៃករណីទាមទារសំណងទាំងអស់ គឺចេញពីប្រជាពលរដ្ឋ នៅឡងប៊ិច ចាប់តាំងពីខែមករា ឆ្នាំ 2020 មក ។ កម្មវិធី WorkLB ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមសេចក្តីត្រូវការ នៃការផ្គត់ផ្គង់ អ្នកគ្មានការងារធ្វើ និងអ្នកមានការងារមិនគ្រប់គ្រាន់ ជាមួយនឹង ឱកាសការងារ ភ្លាមៗ នៅក្នុងវិស័យសំខាន់បំផុត ចំនួនប្រាំ ដូចជា សេវាស្នាក់នៅ និងអាហារ, ពាណិជ្ជកម្មលក់រាយ, ការថែទាំសុខភាព និងជំនួយសង្គម, រដ្ឋបាល និងការគាំទ្រ, និង កម្មនុសាស ដើម្បីស្តារសេដ្ឋកិច្ចឡងប៊ិច ឡើងវិញ ។

ឥឡូវនេះ ទីក្រុងលើកសំណើធ្វើការពង្រីក និងកែលម្អ កម្មវិធី WorkLB តាមវគ្គរចនាបទ ចំនួនបួន រួមទាំងផ្នែកវិភាគទិន្នន័យ និងធាតុចូល លើករណី គ្មានការងារធ្វើ, ខ្វះការងារធ្វើ និងនិយោជក ដែលនឹងជំរុញឱ្យអ្នកប្រើប្រាស់ មានបទពិសោធន៍ ប្រសើរឡើង ហើយធ្វើការបញ្ជ្រាប គម្រោងមាតិកាបន្ទាប់របស់កម្មវិធី WorkLB ។ ដោយបង្កើតឡើង ដោយមានក្របខណ្ឌសមធម៌ជាតិសាសន៍, តាមរយៈ កម្មវិធី WorkLB, ប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ជាច្រើន ដូចជា ជនជាតិស្បែកខ្មៅ, ឡាទីន, ខ្មែរ, ជនជាតិមានពណ៌សប្បុរសផ្សេងៗ, និងពលករ ពាក់ព័ន្ធនឹងយុត្តិធម៌ ដែលជាធម្មតា ប្រឈមនឹងបញ្ហាអត្រាគ្មានការងារខ្ពស់បំផុត នៅឡងប៊ិច, ត្រូវបានផ្គត់ផ្គង់ តាមវិស័យការងារនានា ដែលមានតម្រូវការពលករ ច្រើនបំផុត ។ កម្មវិធី WorkLB ត្រូវបានទទួលស្គាល់ ជាអ្នកដឹកនាំមួយ នៅក្នុងប្រទេស រួចហើយ ដោយសារផែនការសម្រាប់កម្មវិធីនេះ បានឈ្នះជ័យលាភី ពីសន្និសីតចៅហ្វាយក្រុង សហរដ្ឋអាមេរិក កាលពីឆ្នាំ 2018 ចំពោះកំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ច មានសក្តានុពលខ្លាំងបំផុត នៅអាមេរិក ។

ទីក្រុងជ័យលាភី ទាំង 50 បានដាក់ កំនិតដោះស្រាយបញ្ហាប្រឈមខ្លាំងបំផុត ចំនួនបួន នៃការឆ្លងជំងឺរាតត្បាត ជាសកលនេះ ៖ ការស្តារសេដ្ឋកិច្ចឡើងវិញ & កំណើន ប្រកបដោយបរិយាប័ន្ន, សុខភាព & សុខុមាលភាព, អាកាសធាតុ & បរិស្ថាន, និង អភិបាលកិច្ចល្អ & សមភាព ។ គណៈកម្មាធិការជ្រើសរើសប្រកបដោយកិត្យានុភាព ក្រោមការដឹកនាំ ដោយសហប្រធាន ដែលជា សមាជិកក្រុមប្រឹក្សាអង្គការ

Bloomberg Philanthropies ឈ្មោះ មេឡូឌី ហុបសុន (Melody Hobson) សហនាយកប្រតិបត្តិ និងប្រធាន (Co-CEO & President) វិនិយោគ អេរីយ៉េល (Ariel Investments), និង ដេវីត មីលីប៉េន (David Miliband) ប្រធាន និងនាយកប្រតិបត្តិ (President & CEO) គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (International Rescue Committee), បានធ្វើការវាយតម្លៃ លើពាក្យស្នើសុំ ដើម្បីកំណត់ បញ្ជីសម្រាប់ទីក្រុងជើងឯក ។

ជែម អ័រិនឌីសុន (James Anderson) ប្រធានផ្នែកនវានុវត្តន៍ របស់រដ្ឋាភិបាល នៃអង្គការ Bloomberg Philanthropies បានលើកឡើងថា «នេះតែងតែជា ដំណាក់កាល គួរឱ្យរំភើប ជាពិសេសមួយ របស់កម្មវិធីប្រកួតប្រជែងចៅហ្វាយក្រុង ដែលជួយចៅហ្វាយក្រុង ជំរុញនវានុវត្តន៍ របស់ពួកគេ ទៅកម្រិតមួយ កាន់តែខ្ពស់ឡើង ។» "ខណៈដែលទីក្រុងចំនួន 15 នឹងទទួលបាន រង្វាន់ធំ នៅទីបំផុតនោះ, ទីក្រុងទាំង 50 ទទួលបាន ការបង្ហាត់បង្រៀន និងការគាំទ្រ លំដាប់ពិភពលោក ដើម្បីកែលម្អ គំនិត និងសក្តានុពល របស់ពួកគេ ដើម្បីធ្វើឱ្យជីវិត ប្រសើរឡើង" ។

កម្មវិធីប្រកួតប្រជែងចៅហ្វាយក្រុង សាកល ឆ្នាំ២០២១ (2021 Global Mayors Challenge) បង្កើតឡើង បន្ទាប់ពីមានភាពជោគជ័យ នៃកម្មវិធីប្រកួតប្រជែង មានការគាំទ្រ ពី Bloomberg ចំនួនបួន កន្លងមក នៅសហរដ្ឋអាមេរិក (ឆ្នាំ 2013 និង ឆ្នាំ 2018), នៅអឺរ៉ុប (ឆ្នាំ 2014) និង នៅអាមេរិក ឡាទីន និងខាទិបៀន (ឆ្នាំ 2016) ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅ mayorschallenge.bloomberg.org និង @BloombergCities នៅលើ Twitter និង Instagram ។

អំពីសាលាក្រុងឡងប៊ិច

មានប្រជាជនប្រមាណ 470,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និងច្នៃប្រឌិត កម្មវិធីជាច្រើន បានផ្តល់ជូននូវភាពសំបូររបស់នៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេលដែលរក្សាបាននូវលក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ California។ ឡងប៊ិច មាន យ៉ូន ម៉ារី (Queen Mary), ជលវប្បកម្ម ប៉ាស៊ីហ្វិក, សារមន្ទីរ និងសាលាមហោស្រព ជាច្រើន, មណ្ឌលសិក្សា ជាប់ចំណាត់ថ្នាក់ល្អ, អាកាសយានដ្ឋាន ឡងប៊ិច, កំពង់ផែ ឡងប៊ិច, ព្រមទាំង នាយកដ្ឋានជាម្ចាស់ជ័យលាភីជាច្រើនទៀត របស់សាលាក្រុង ដូចជា នាយកដ្ឋានសុខាភិបាល, នាយកដ្ឋានឧទ្យាន ការកំសាន្ត និងសមុទ្រ, នាយកដ្ឋានសេវា និងនាយកដ្ឋានផ្សេងៗទៀត ។ ទីក្រុងក៏មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវបានគេវាយតម្លៃខ្ពស់, មានកន្លែងកសិដ្ឋានចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រពីរកន្លែង, មន្ទីរពេទ្យប្រាំ កន្លែង, ទីវាលហ្វឹកហាត់វាយកូនឃ្លោលប្រាំ កន្លែង, សួនច្បារ 170, ឆ្នេរសមុទ្ររាប់សិបម៉ាយល៍, កំពង់ផែសម្រាប់លំហែកំសាន្តជាច្រើនកន្លែង, គន្លងផ្លូវជិះកង់ និងកម្មវិធីចែកចាយកង់។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីទីក្រុងឡងប៊ិច សូមចូលទៅ <http://longbeach.gov/> ។ សូមតាមយើងខ្ញុំ នៅលើបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតនានា ៖ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#) ។

អំពីអង្គការសប្បុរសធម៌ ប្លិមប៊ែក (Bloomberg Philanthropies)

អង្គការសប្បុរសធម៌ Bloomberg Philanthropies ប្រតិបត្តិការ នៅប្រទេស ជាង 120 នៅជុំវិញពិភពលោក ដើម្បីធានាឱ្យមាន ជីវិតរស់នៅ ប្រសើរឡើង និងបានយឺតយូរ សម្រាប់ប្រជាជន ឱ្យបានច្រើននាក់បំផុត ។ អង្គការនេះផ្តោតលើ វិស័យកន្លឹះសំខាន់ៗ ចំនួនប្រាំ ដើម្បីបង្កើតឱ្យមាន ការផ្លាស់ប្តូរយូរអង្វែង គឺ ៖ សិល្បៈ អប់រំ បរិស្ថាន នវានុវត្តន៍របស់រដ្ឋាភិបាល និង សុខភាពសាធារណៈ ។ អង្គការ

សប្បុរសធម៌ ប្លិមប៊ែរីក (Bloomberg Philanthropies) រួមបញ្ចូល រាល់សកម្មភាពសប្បុរសធម៌ ទាំងអស់ របស់ ម៉ៃយីល អ ប្លិមប៊ែរីក (Michael R. Bloomberg) រួមទាំង មូលនិធិ និងអំណោយផ្ទាល់ខ្លួន របស់គាត់ផងដែរ ។ នៅឆ្នាំ 2016, អង្គការសប្បុរសធម៌ Bloomberg Philanthropies បានបែងចែកទឹកប្រាក់ ចំនួន 600 លានដុល្លារ ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅ www.bloomberg.org ឬ តាម យើងខ្ញុំ នៅ [Facebook](https://www.facebook.com/bloomberphilanthropies), [Instagram](https://www.instagram.com/bloomberphilanthropies), [Snapchat](https://www.snapchat.com/add/bloomberphilanthropies), និង [Twitter](https://twitter.com/bloomberphilanthropies) ។

ទំនាក់ទំនង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ

ធី ទ្រីបប៊ែត (Ty Trippet) នៅអង្គការសប្បុរសធម៌ Bloomberg Philanthropies តាមរយៈ ttrippet@bloomberg.com ។

#